

របាយការណ៍ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលថ្នាក់ជាតិ

ប្រចាំខែតុលា ឆ្នាំ២០២០

(ទិន្នន័យបឋម)

មាតិកា	ទំព័រ
១. សេចក្តីសង្ខេប	១
២. តារាងស្ថិតិរដ្ឋាភិបាលថ្នាក់ជាតិមិនរួមបញ្ចូលក្រឹះស្ថានសាធារណៈរដ្ឋបាល	
២.១. តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល	២
២.២. តារាងស្ថិតិចំណូល	៣
២.៣. តារាងស្ថិតិចំណាយ	៥
២.៤. តារាងស្ថិតិប្រតិបត្តិការទ្រព្យសកម្ម និងចំណូល	៦
២.៥. តារាងស្ថិតិពីភាពខុសគ្នានៃស្ថិតិ TOFE និងស្ថិតិ GFS	៧
៣. ក្រាហ្វិក	៨
៤. ឧបសម្ព័ន្ធស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលទូទៅ	១០
៥. ឧបសម្ព័ន្ធស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលរដ្ឋបាលថ្នាក់ក្រោមជាតិ	១១
៦. សេចក្តីសង្ខេបអំពី "ក្របខ័ណ្ឌប្រព័ន្ធស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល"	១២

១.សេចក្តីសង្ខេបស្តីពីការអនុវត្តថវិកាដ្ឋ ប្រចាំខែតុលា ឆ្នាំ២០២០ (GFSM2014)

សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២០ គ្រោងនឹងសម្រេចកំណើនក្នុងអត្រា ៦,៥% ចំណូលគ្រោងអនុវត្ត ២៤ ៨៦៩ ៥៩២ លានរៀល និងចំណាយ ២៨ ៧០១ ៧៤០ លានរៀល សម្រាប់ថ្នាក់ជាតិ។ ប៉ុន្តែ ផ្អែកតាមការវាយតម្លៃនៅពាក់កណ្តាលឆ្នាំ កំណើននេះ ត្រូវបានប៉ាន់ស្មានថានឹងធ្លាក់ចុះក្នុងរង្វង់ ១,៩% ជាអត្រាទាបខ្លាំងមិនធ្លាប់មាន ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩។ បច្ចុប្បន្ននេះ នឹងធ្វើឱ្យការអនុវត្តថវិកាប្រចាំឆ្នាំ២០២០ មានគម្លាតជាមួយនឹងផែនការគ្រោងនៅក្នុងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ (ច្បាប់ហិរញ្ញវត្ថុ)។

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ការអនុវត្តចំណូលថ្នាក់ជាតិមានសភាពថមថយគួរឱ្យកត់សម្គាល់ ពោលគឺសម្រេចបានត្រឹម ៦៩,៩១% នៃច្បាប់ហិរញ្ញវត្ថុ ឬធ្លាក់ចុះ ២៦,៣៤% បើធៀបនឹងរយៈពេលដូចគ្នានៃការអនុវត្តក្នុងរយៈពេលបីឆ្នាំចុងក្រោយ ដែលតាមការសង្កេតចំណូលបានចាប់ផ្តើមធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែឧសភា ឆ្នាំ២០២០។ ជាក់ស្តែង ក្នុងខែតុលា ឆ្នាំ២០២០ ចំណូលថ្នាក់ជាតិអនុវត្តបាន ១ ៥៣៧ ៨០៩ លានរៀល ឬធ្លាក់ចុះ ២០,៧៨% បើធៀបនឹងខែតុលា ឆ្នាំ២០១៩។ ទន្ទឹមនេះ ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ចំណូលថ្នាក់ជាតិអនុវត្តបាន ១៧ ៣៨៧ ១៩១ លានរៀល ឬធ្លាក់ចុះ ១៧,០៥% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលក្នុងនោះ ចំណូលពន្ធលើទំនិញ ១៣%, ចំណូលអំណោយធ្លាក់ចុះ ៣៦,៧៦%, និងចំណូលផ្សេងៗធ្លាក់ចុះ ៣២,៨៣%។ ការធ្លាក់ចុះនេះ ដោយសារការថមថយសកម្មភាពសេដ្ឋកិច្ចក្នុងបរិការណ៍រីករាលដាលនៃជំងឺកូវីដ-១៩ និងការអនុវត្តវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ដូចជា ការលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទសម្រាប់វិស័យទេសចរណ៍ និងពន្ធអប្បបរមាសម្រាប់វិស័យអាកាសចរណ៍ ជាដើម។

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ ការអនុវត្តចំណាយសរុបថ្នាក់ជាតិមានសន្ទុះលឿនគួរឱ្យកត់សម្គាល់ ពោលគឺសម្រេចបាន ៦៩,៨៤% នៃច្បាប់ហិរញ្ញវត្ថុ ដែលប្រការនេះ បានឆ្លុះបញ្ចាំងនូវការធ្វើវិចារណកម្មចំណាយ និងអន្តរាគមន៍ទាន់ពេលវេលា។ ក្នុងខែតុលា ឆ្នាំ២០២០ ចំណាយសរុបថ្នាក់ជាតិអនុវត្តបាន ២ ៥០១ ៣៦០ លានរៀល ឬកើនឡើង ២៤,១៣% បើធៀបនឹងខែតុលា ឆ្នាំ២០១៩។ គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២០ ចំណាយសរុបថ្នាក់ជាតិអនុវត្តបាន ២០ ០៤៤ ៤៣៨ លានរៀល ឬកើនឡើង ១៦,៦១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ ដែលក្នុងនោះ ចំណាយបានកើនឡើង ២២,៨២%, និងទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុបានកើនឡើងតិចតួចក្នុងរង្វង់ ២,៩០%។ កំណើននេះ គឺដោយសារការអនុវត្តចំណាយចំមុខសញ្ញាប្រកបដោយបុរេសកម្ម ដើម្បីដោះស្រាយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-១៩ លើផ្នែកសុខាភិបាល សង្គម និងសេដ្ឋកិច្ច។

ក្នុងបរិការណ៍ជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានគ្រប់គ្រងនិងប្រើប្រាស់ទ្រព្យសកម្មនិងទ្រព្យអកម្មយ៉ាងមានប្រសិទ្ធភាពបំផុត ដែលមានលទ្ធភាពអាចឆ្លើយតបនឹងតម្រូវការនៃការអនុវត្តថវិកាដ្ឋខាងលើបានទាន់ពេលវេលា។ ជាក់ស្តែង គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២០ រាជរដ្ឋាភិបាលបានប្រើប្រាស់ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធសរុប ៤៤ ២៨២ លានរៀល និងបំណុលសរុប ២ ៦២៥ ៨២០ លានរៀល ដើម្បីទ្រទ្រង់ដល់ការអនុវត្តចំណាយអន្តរាគមន៍នានា។

ជាលទ្ធផលនៃការអនុវត្តថវិកាក្នុងរយៈពេល១០ខែ ឆ្នាំ២០២០ សមតុល្យនៃការផ្តល់កម្ចី ឬការទទួលកម្ចីថ្នាក់ជាតិមានឱនភាពសរុប ២ ៦៥៧ ២៤៨ លានរៀល ដោយសារការធ្លាក់ចុះយ៉ាងគំហុកនៃការអនុវត្តចំណូល ស្របពេលដែលរាជរដ្ឋាភិបាលមានតម្រូវការចាំបាច់ក្នុងការបង្កើនចំណាយលើសេដ្ឋកិច្ច និងការឧបត្ថម្ភសង្គមកិច្ចសំដៅប្រយុទ្ធនឹងជំងឺកូវីដ-១៩។ បើទោះបីជាបែបនេះក្តីរាជរដ្ឋាភិបាលកម្ពុជានៅរក្សាបានយ៉ាងល្អប្រសើរក្នុងការគ្រប់គ្រងស្ថានភាពហិរញ្ញវត្ថុ។

តារាងស្ថិតិវិទ្យាសាស្ត្រស្តីពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនស្ថិតិវិទ្យាសាស្ត្រ រដ្ឋបាល

ឯកតា៖ លានរៀល

២.១. ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋបាល

		ច្បាប់ឆ្នាំ ២០២០	អនុវត្ត ២០២០	អនុវត្ត ២០២០	ប្រតិទិន មករា	ប្រតិទិន កុម្ភៈ	ប្រតិទិន មីនា	ប្រតិទិន មេសា	ប្រតិទិន ឧសភា	ប្រតិទិន មិថុនា	ប្រតិទិន កក្កដា	ប្រតិទិន សីហា	ប្រតិទិន កញ្ញា	ប្រតិទិន តុលា	ប្រតិទិន វិច្ឆិកា	ប្រតិទិន ធ្នូ
	វិទ្យាសាស្ត្រ ធានា	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
1	ចំណូល	24,869,592.0	17,387,190.7	69.91%	1,762,272.8	1,945,419.8	2,030,570.7	2,685,620.0	1,544,442.8	1,518,271.3	1,405,545.3	1,445,262.1	1,511,977.5	1,537,808.5
11	ពន្ធ	20,793,145.0	14,778,517.5	71.07%	1,474,044.1	1,437,951.4	1,727,606.8	2,493,912.0	1,341,347.4	1,308,870.3	1,199,481.5	1,260,333.0	1,359,497.7	1,175,473.3
13	អំណោយ	1,250,277.0	1,010,179.6	80.80%	79,856.4	79,856.4	79,856.4	89,205.9	79,856.4	92,392.8	79,856.4	90,088.9	79,856.4	259,353.5
14	ចំណូលផ្សេងៗ	2,826,170.0	1,598,493.6	56.56%	208,372.2	427,612.0	223,107.5	102,502.2	123,239.0	117,008.2	126,207.4	94,840.3	72,623.3	102,981.6
2	ចំណាយ	16,714,297.8	14,534,639.3	86.96%	742,092.1	1,634,166.0	1,525,893.4	1,476,483.1	1,104,345.0	2,080,715.1	1,323,742.7	1,174,199.4	1,439,359.9	2,033,642.4
21	បន្តបុគ្គលិក	8,337,283.9	6,691,875.0	80.26%	558,070.7	650,796.8	811,907.7	555,113.3	643,067.2	748,246.6	757,059.2	630,849.5	642,258.5	694,505.4
22	ទិញ និងសេវាកម្ម	3,390,043.3	1,727,663.2	50.96%	10,864.3	123,754.4	128,877.4	248,864.0	189,730.4	158,109.0	190,077.9	229,699.0	254,907.5	192,779.2
24	ការប្រាក់	542,077.0	345,626.0	63.76%	6,526.8	101,803.7	37,188.0	12,582.6	6,250.4	1,722.1	66,006.5	65,686.5	36,777.0	11,082.3
25	ឧបត្ថម្ភធន	11,000.0	205,000.0	1863.64%	0.0	0.0	0.0	205,000.0	0.0	0.0	0.0	0.0	0.0	0.0
26	អំណោយ	1,602,082.7	1,649,956.3	102.99%	62,318.5	445,757.9	296,412.7	113,284.1	40,064.5	362,155.3	46,319.2	38,082.7	72,841.0	172,720.4
27	ឧបត្ថម្ភសង្គមកិច្ច	1,811,692.4	3,015,265.2	166.43%	90,417.4	139,808.7	138,307.8	274,919.4	165,205.7	666,405.7	209,111.2	139,894.4	289,601.4	901,593.5
28	ចំណាយផ្សេងៗ	1,020,118.5	899,253.6	88.15%	13,894.5	172,244.4	113,199.8	66,719.6	60,026.8	144,076.4	55,168.7	69,987.3	142,974.5	60,961.6
GOB	កុល្យភាពប្រតិបត្តិការរដ្ឋ	8,155,294.2	2,852,551.5	34.98%	1,020,180.6	311,253.8	504,677.2	1,209,136.9	440,097.8	-562,443.8	81,802.6	271,062.7	72,617.5	-495,833.9
NOB	កុល្យភាពប្រតិបត្តិការសុទ្ធ	8,155,294.2	2,852,551.5	34.98%	1,020,180.6	311,253.8	504,677.2	1,209,136.9	440,097.8	-562,443.8	81,802.6	271,062.7	72,617.5	-495,833.9
31	ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសុទ្ធ	11,987,442.2	5,509,799.0	45.96%	372,891.8	384,829.3	871,687.1	695,941.8	412,323.5	675,779.5	833,140.1	389,014.8	406,473.7	467,717.6
311	ទ្រព្យអចល័ត	11,987,442.2	5,507,897.0	45.95%	372,891.8	384,829.3	871,687.1	695,941.8	412,323.5	675,779.5	833,140.1	387,112.8	406,473.7	467,717.6
314	ទ្រព្យសកម្មគ្មានលើកភាព	0.0	1,901.9	...	0.0	0.0	0.0	0.0	0.0	0.0	0.0	1,901.9	0.0	0.0
2M	ចំណាយសរុប	28,701,740.0	20,044,438.2	69.84%	1,114,983.9	2,018,995.3	2,397,580.5	2,172,424.8	1,516,668.5	2,756,494.6	2,156,882.8	1,563,214.2	1,845,833.7	2,501,360.0
NLB	សមតុល្យនៃការងាយខ្ចី/ប្រាក់កម្ចី	-3,832,148.0	-2,657,247.5	...	647,288.9	-73,575.5	-367,009.8	513,195.2	27,774.3	-1,238,223.3	-751,337.5	-117,952.1	-333,856.2	-963,551.5
32	ទ្រព្យហិរញ្ញវត្ថុសុទ្ធ	244,843.0	-44,282.3	-18.09%	770,148.4	-138,649.3	-12,607.2	961,802.2	204,260.7	-925,518.7	-577,378.3	884,908.4	-345,402.1	-865,846.4
321	ក្នុងប្រទេស	244,843.0	-44,282.3	-18.09%	770,148.4	-138,649.3	-12,607.2	961,802.2	204,260.7	-925,518.7	-577,378.3	884,908.4	-345,402.1	-865,846.4
33	ចំណូលសុទ្ធ	4,076,991.0	2,625,819.7	64.41%	122,859.5	-63,447.8	354,402.6	448,729.9	176,486.4	312,704.6	173,959.2	1,002,860.5	-11,545.9	108,810.7
332	ក្រៅប្រទេស	4,076,991.0	2,625,819.7	64.41%	122,859.5	-63,447.8	354,402.6	448,729.9	176,486.4	312,704.6	173,959.2	1,002,860.5	-11,545.9	108,810.7

ថ្ងៃ	ខែ	ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤	ថ្ងៃ	ខែ	ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤	ថ្ងៃ	ខែ	ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
		រាជធានីភ្នំពេញ ថ្ងៃទី			រាជធានីភ្នំពេញ ថ្ងៃទី			រាជធានីភ្នំពេញ ថ្ងៃទី
		ខែ			ខែ			ខែ
		ឆ្នាំ២០២០			ឆ្នាំ២០២០			ឆ្នាំ២០២០
		អគ្គនាយក			ប្រធាននាយកដ្ឋាន			ប្រធានការិយាល័យ
		អគ្គនាយកដ្ឋានគណនេយ្យ			នាយកដ្ឋានស្ថិតិ និងវិភាគសេដ្ឋកិច្ច			ការិយាល័យស្ថិតិហិរញ្ញវត្ថុសាធារណៈ

តារាងស្ថិតិវដ្តការងារថ្នាក់ជាតិមិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈ រដ្ឋបាល

ឯកតា៖ លានរៀល

២.២. តារាងស្ថិតិចំណូល

	ច្បាប់ឆ្នាំ ២០២០	អនុវត្តន៍ ២០២០	អនុវត្ត ២០២០	ប្រចាំខែ មករា	ប្រចាំខែ កុម្ភៈ	ប្រចាំខែ មីនា	ប្រចាំខែ មេសា	ប្រចាំខែ ឧសភា	ប្រចាំខែ មិថុនា	ប្រចាំខែ កក្កដា	ប្រចាំខែ សីហា	ប្រចាំខែ កញ្ញា	ប្រចាំខែ តុលា	ប្រចាំខែ វិច្ឆិកា	ប្រចាំខែ ធ្នូ
	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
1	ចំណូល	24,869,592.0	17,387,190.7	69.91%	1,762,272.8	1,945,419.8	2,030,570.7	2,685,620.0	1,544,442.8	1,518,271.3	1,405,545.3	1,445,262.1	1,511,977.5	1,537,808.5	...
11	ពន្ធ	20,793,145.0	14,778,517.5	71.07%	1,474,044.1	1,437,951.4	1,727,606.8	2,493,912.0	1,341,347.4	1,308,870.3	1,199,481.5	1,260,333.0	1,359,497.7	1,175,473.3	...
111	ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញ	5,080,000.0	4,502,166.7	88.63%	259,121.3	203,490.1	447,385.4	1,634,106.6	466,216.2	309,083.9	312,440.6	316,537.4	315,879.0	237,906.0	...
1111	ពន្ធរូបវន្តបុគ្គល	1,080,000.0	729,037.7	67.50%	76,836.6	62,773.7	116,041.2	90,394.2	61,563.9	75,324.4	63,818.6	45,693.0	73,268.8	63,323.5	...
1112	ពន្ធនិព័ន្ធបុគ្គល	4,000,000.0	3,773,129.0	94.33%	182,284.7	140,716.5	331,344.3	1,543,712.4	404,652.3	233,759.5	248,622.1	270,844.4	242,610.2	174,582.5	...
114	ពន្ធលើទំនិញ និងសេវាប្រើប្រាស់	12,956,745.0	8,539,937.3	65.91%	1,005,128.2	1,045,911.5	1,062,238.1	721,644.9	723,789.5	843,323.9	730,335.7	770,396.8	883,700.1	753,468.5	...
1141	ពន្ធទូទៅលើទំនិញ និងសេវាប្រើប្រាស់	7,222,800.0	4,915,556.4	68.06%	506,478.9	579,969.2	623,733.1	421,529.9	396,338.6	517,727.8	425,126.4	454,490.9	567,537.5	422,624.2	...
11411	អាករលើតម្លៃបន្ថែម	7,222,800.0	4,915,554.4	68.06%	506,476.8	579,969.2	623,733.1	421,529.9	396,338.6	517,727.8	425,126.4	454,490.9	567,537.5	422,624.2	...
11413	ពន្ធលើផលរបរ និងពន្ធលើទំនិញ និងសេវាកម្មផ្សេងៗ	0.0	2.0	...	2.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	...
1142	អាករពិសេស	5,733,945.0	3,624,380.9	63.21%	498,649.3	465,942.4	438,505.0	300,115.0	327,450.9	325,596.0	305,209.3	315,905.9	316,162.7	330,844.3	...
115	ពន្ធលើពាណិជ្ជកម្មអន្តរជាតិ	2,756,400.0	1,736,413.5	63.00%	209,794.6	188,549.8	217,983.3	138,160.4	151,341.6	156,462.5	156,705.2	173,398.7	159,918.6	184,098.9	...
1151	អាករ និងបន្ទុកនាំចូលផ្សេងៗ	2,707,300.0	1,720,823.3	63.56%	207,516.1	186,264.4	216,153.9	137,780.9	150,759.9	154,909.1	155,258.8	171,902.5	157,821.1	182,456.5	...
1152	ពន្ធនាំចេញ	49,100.0	15,590.2	31.75%	2,278.5	2,285.3	1,829.4	379.4	581.7	1,553.4	1,446.4	1,496.2	2,097.4	1,642.3	...
116	ពន្ធផ្សេងៗ	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	0.0	...
13	អំណោយ	1,250,277.0	1,010,179.6	80.80%	79,856.4	79,856.4	79,856.4	89,205.9	79,856.4	92,392.8	79,856.4	90,088.9	79,856.4	259,353.5	...
131	អំណោយពីរដ្ឋាភិបាលបរទេស	579,483.0	249,801.7	43.11%	23,956.9	23,956.9	23,956.9	23,956.9	23,956.9	23,956.9	23,956.9	34,189.4	23,956.9	23,956.9	...
1311	ចរន្ត	130,000.0
1312	មូលធន	449,483.0	249,801.7	55.58%	23,956.9	23,956.9	23,956.9	23,956.9	23,956.9	23,956.9	23,956.9	34,189.4	23,956.9	23,956.9	...
132	អំណោយពីអង្គការអន្តរជាតិ	670,794.0	760,377.9	113.35%	55,899.5	55,899.5	55,899.5	65,248.9	55,899.5	68,435.9	55,899.5	55,899.5	55,899.5	235,396.6	...
1322	មូលធន	670,794.0	760,377.9	113.35%	55,899.5	55,899.5	55,899.5	65,248.9	55,899.5	68,435.9	55,899.5	55,899.5	55,899.5	235,396.6	...
14	ចំណូលផ្សេងៗ	2,826,170.0	1,598,493.6	56.56%	208,372.2	427,612.0	223,107.5	102,502.2	123,239.0	117,008.2	126,207.4	94,840.3	72,623.3	102,981.6	...
141	ចំណូលពីទ្រព្យសម្បត្តិ	384,669.0	504,280.5	131.09%	23,636.4	284,140.1	21,484.8	25,810.8	21,769.8	30,877.5	16,829.7	30,791.1	9,871.6	39,068.9	...
1411	ចំណូលការប្រាក់	146,926.0	92,492.0	62.95%	0.0	11,512.2	13,896.4	13,627.5	1,203.7	11,845.9	1,475.0	16,684.4	3,865.3	18,381.5	...
14112	ចំណូលការប្រាក់ក្នុងប្រទេស	146,926.0	92,492.0	62.95%	0.0	11,512.2	13,896.4	13,627.5	1,203.7	11,845.9	1,475.0	16,684.4	3,865.3	18,381.5	...
1412	ចំណូលភាគលាភ	19,650.0	307,411.3	1564.43%	10,679.1	263,242.0	0.0	1,322.4	3,299.7	10,719.6	3,106.3	8,077.3	851.9	6,112.9	...

តារាងស្ថិតិវិវឌ្ឍន៍ធនធានមនុស្សក្នុងតំបន់ភ្នំពេញ ឆ្នាំ២០២០

ឯកតា៖ លានរៀល

២.២. តារាងស្ថិតិវិវឌ្ឍន៍ធនធានមនុស្ស

	ឆ្នាំ២០២០	អនុវត្តន៍ ២០២០	អនុវត្ត ២០២០	ប្រចាំខែ មករា	ប្រចាំខែ កុម្ភៈ	ប្រចាំខែ មីនា	ប្រចាំខែ មេសា	ប្រចាំខែ ឧសភា	ប្រចាំខែ មិថុនា	ប្រចាំខែ កក្កដា	ប្រចាំខែ សីហា	ប្រចាំខែ កញ្ញា	ប្រចាំខែ តុលា	ប្រចាំខែ វិច្ឆិកា	ប្រចាំខែ ធ្នូ
	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
1413 ចំណូលផលទុននៃសេវាផ្គត់ផ្គង់ (អគ្គិសនី, ទឹក...)	0.0	55.4	...	0.0	0.0	0.0	18.8	0.0	17.1	0.0	0.0	0.0	19.5
1415 ចំណូលពីការជួល	218,093.0	104,321.8	47.83%	12,957.2	9,385.9	7,588.3	10,842.1	17,266.3	8,294.9	12,248.4	6,029.3	5,154.3	14,555.1
142 ចំណូលពីការលក់ទំនិញ និងសេវាកម្ម	2,258,055.2	938,995.2	41.58%	175,714.9	131,933.1	178,484.0	60,691.7	86,779.6	68,344.6	95,294.2	46,731.4	48,073.2	46,948.7
1421 ចំណូលពីការលក់ក្នុងទីផ្សារ	574,330.3	404,250.8	70.39%	83,554.8	22,417.2	83,004.7	22,242.6	30,758.1	43,104.4	59,652.3	21,073.5	13,022.4	25,420.9
1422 ចំណូលសេវាដឹកជញ្ជូន	1,139,210.7	438,040.8	38.45%	50,411.0	80,969.2	84,435.0	38,137.6	53,381.9	23,616.9	29,753.8	24,643.7	34,139.4	18,552.3
1423 ចំណូលពីការលក់ ឬសកម្មភាពផ្សេងៗ (ទេសចរណ៍, វប្បធម៌...)	544,514.2	96,703.6	17.76%	41,749.1	28,546.7	11,044.3	311.5	2,639.6	1,623.3	5,888.2	1,014.2	911.4	2,975.5
143 ចំណូលបានពីការវិនិយោគ	181,445.8	153,697.1	84.71%	8,894.5	11,471.6	23,040.7	15,905.0	14,603.1	17,519.5	13,955.4	16,977.0	14,446.0	16,884.3
144 ការផ្ទេរផ្សេងៗដែលមិនបានញែក	2,000.0	1,520.7	76.04%	126.5	67.2	98.0	94.8	86.6	266.6	128.0	340.9	232.6	79.7
1441 ចរន្ត	2,000.0	1,520.7	76.04%	126.5	67.2	98.0	94.8	86.6	266.6	128.0	340.9	232.6	79.7
14412 ផ្សេងៗ	2,000.0	1,520.7	76.04%	126.5	67.2	98.0	94.8	86.6	266.6	128.0	340.9	232.6	79.7

តារាងស្ថិតិវដ្តការងារថ្នាក់ជាតិមិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈ វដ្តការងារ

ឯកតា៖ លានរៀល

២. ៣. តារាងស្ថិតិចំណាយ

	ច្បាប់ឆ្នាំ ២០២០	អនុវត្ត ២០២០	អនុវត្ត ២០២០	ប្រចាំខែ មករា	ប្រចាំខែ កុម្ភៈ	ប្រចាំខែ មីនា	ប្រចាំខែ មេសា	ប្រចាំខែ ឧសភា	ប្រចាំខែ មិថុនា	ប្រចាំខែ កក្កដា	ប្រចាំខែ សីហា	ប្រចាំខែ កញ្ញា	ប្រចាំខែ តុលា	ប្រចាំខែ វិច្ឆិកា	ប្រចាំខែ ធ្នូ
	វិធីសាស្ត្រគណនេយ្យ Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
2 ចំណាយ	16,714,297.8	14,534,639.3	86.96%	742,092.1	1,634,166.0	1,525,893.4	1,476,483.1	1,104,345.0	2,080,715.1	1,323,742.7	1,174,199.4	1,439,359.9	2,033,642.4
21 បន្តកម្មវិធី	7,731,219.9	6,691,875.0	86.56%	558,070.7	650,796.8	811,907.7	555,113.3	643,067.2	748,246.6	757,059.2	630,849.5	642,258.5	694,505.4
211 ប្រាក់ខែ	7,731,219.9	6,691,875.0	86.56%	558,070.7	650,796.8	811,907.7	555,113.3	643,067.2	748,246.6	757,059.2	630,849.5	642,258.5	694,505.4
22 ទំនិញ និងសេវាកម្ម	3,156,676.8	1,727,663.2	54.73%	10,864.3	123,754.4	128,877.4	248,864.0	189,730.4	158,109.0	190,077.9	229,699.0	254,907.5	192,779.2
24 ការប្រាក់	525,089.0	345,626.0	65.82%	6,526.8	101,803.7	37,188.0	12,582.6	6,250.4	1,722.1	66,006.5	65,686.5	36,777.0	11,082.3
241 បំណុលក្រៅប្រទេស	525,089.0	345,431.6	65.79%	6,526.8	101,680.5	37,188.0	12,582.6	6,250.4	1,650.9	66,006.5	65,686.5	36,777.0	11,082.3
242 បំណុលក្នុងស្រុកមិនមែនរដ្ឋាភិបាល	0.0	194.4	...	0.0	123.1	0.0	0.0	0.0	71.2	0.0	0.0	0.0	0.0
25 ការទុបត្តម្ភធន	11,000.0	205,000.0	1863.64%	0.0	0.0	0.0	205,000.0	0.0	0.0	0.0	0.0	0.0	0.0
251 សហគ្រាសសាធារណៈ	11,000.0	205,000.0	1863.64%	0.0	0.0	0.0	205,000.0	0.0	0.0	0.0	0.0	0.0	0.0
26 អំណោយ	1,296,571.8	1,649,956.3	127.26%	62,318.5	445,757.9	296,412.7	113,284.1	40,064.5	362,155.3	46,319.2	38,082.7	72,841.0	172,720.4
262 អង្គការអន្តរជាតិ	166,837.2	93,254.5	55.90%	0.0	4,867.8	9,210.1	13,795.7	1,927.9	9,867.4	7,471.5	696.2	40,514.3	4,903.4
2621 ចរន្ត	166,837.2	93,254.5	55.90%	0.0	4,867.8	9,210.1	13,795.7	1,927.9	9,867.4	7,471.5	696.2	40,514.3	4,903.4
263 រដ្ឋាភិបាលដទៃទៀត (រដ្ឋបាលថ្នាក់ក្រោមជាតិ,...)	1,129,734.6	1,556,701.8	137.79%	62,318.5	440,890.1	287,202.6	99,488.3	38,136.6	352,287.8	38,847.7	37,386.5	32,326.7	167,817.0
2631 ចរន្ត	1,129,734.6	1,556,701.8	137.79%	62,318.5	440,890.1	287,202.6	99,488.3	38,136.6	352,287.8	38,847.7	37,386.5	32,326.7	167,817.0
27 ទុបត្តម្ភសង្គមកិច្ច	1,596,371.5	3,015,265.2	188.88%	90,417.4	139,808.7	138,307.8	274,919.4	165,205.7	666,405.7	209,111.2	139,894.4	289,601.4	901,593.5
271 អត្ថប្រយោជន៍សន្តិសុខសង្គម	868,871.0	904,887.9	104.15%	75,402.8	79,582.0	88,298.1	101,857.9	91,491.8	93,447.0	91,276.2	93,805.7	97,317.6	92,408.7
272 អត្ថប្រយោជន៍ជំនួយសង្គម	511,101.9	1,879,028.3	367.64%	397.4	49,336.8	29,375.9	145,714.1	56,635.5	549,572.2	104,303.2	26,834.9	123,771.0	793,087.2
273 អត្ថប្រយោជន៍សង្គមសម្រាប់មន្ត្រីរាជការ	216,398.6	231,349.0	106.91%	14,617.2	10,889.9	20,633.8	27,347.4	17,078.4	23,386.4	13,531.7	19,253.7	68,512.8	16,097.7
28 ចំណាយផ្សេងៗ	1,087,681.8	899,253.6	82.68%	13,894.5	172,244.4	113,199.8	66,719.6	60,026.8	144,076.4	55,168.7	69,987.3	142,974.5	60,961.6
282 ការផ្ទេរផ្សេងៗដែលមិនបានបែងចែក	1,087,681.8	898,232.1	82.58%	13,894.5	172,064.2	113,199.8	66,551.0	59,967.6	143,743.9	54,919.6	69,987.3	142,974.5	60,929.7
2821 ចរន្ត	1,087,681.8	898,232.1	82.58%	13,894.5	172,064.2	113,199.8	66,551.0	59,967.6	143,743.9	54,919.6	69,987.3	142,974.5	60,929.7
283 បុព្វលាភតារាងបំរុង, និងផ្សេងៗ	1,756.2	1,021.5	58.17%	0.0	180.2	0.0	168.6	59.2	332.5	249.1	0.0	0.0	31.9
2831 បុព្វលាភតារាងបំរុងចរន្ត	1,756.2	1,021.5	58.17%	0.0	180.2	0.0	168.6	59.2	332.5	249.1	0.0	0.0	31.9
28311 បុព្វលាភតារាងបំរុង	1,756.2	1,021.5	58.17%	0.0	180.2	0.0	168.6	59.2	332.5	249.1	0.0	0.0	31.9

តារាងស្ថិតិវិភាគចំណុះចំណែកវិនិយោគបណ្តុះបណ្តាលគ្រឹះស្ថានសាធារណៈ រដ្ឋបាល

ឯកតា៖ លានរៀល

២.៤. តារាងស្ថិតិប្រតិបត្តិការទ្រព្យសកម្ម និងបំណុល

	ច្បាប់ឆ្នាំ ២០២០	អនុវត្តន៍ ២០២០	អនុវត្ត ២០២០	ប្រតិទិន មករា	ប្រតិទិន កុម្ភៈ	ប្រតិទិន មីនា	ប្រតិទិន មេសា	ប្រតិទិន ឧសភា	ប្រតិទិន មិថុនា	ប្រតិទិន កក្កដា	ប្រតិទិន សីហា	ប្រតិទិន កញ្ញា	ប្រតិទិន តុលា	ប្រតិទិន វិច្ឆិកា	ប្រតិទិន ធ្នូ
	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
វិនិយោគធនាគារ															
3 បម្រែបម្រួលតម្លៃសុទ្ធនៃទ្រព្យកម្ម	8,155,294.2	2,839,697.0	34.82%	1,020,180.6	309,627.8	504,677.2	1,209,014.1	440,097.8	-562,443.8	81,802.6	271,062.7	72,617.5	-506,939.6
31 ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសុទ្ធ	11,987,442.2	5,509,799.0	45.96%	372,891.8	384,829.3	871,687.1	695,941.8	412,323.5	675,779.5	833,140.1	389,014.8	406,473.7	467,717.6
311 អចលនទ្រព្យ	11,987,442.2	5,507,897.0	45.95%	372,891.8	384,829.3	871,687.1	695,941.8	412,323.5	675,779.5	833,140.1	387,112.8	406,473.7	467,717.6
311A ការទិញ÷ អចលនទ្រព្យ	11,987,451.2	5,520,754.3	46.05%	372,891.8	386,455.3	871,687.1	696,064.6	412,323.5	675,779.5	833,140.3	387,115.4	406,473.7	478,823.2
311B ការលក់÷ អចលនទ្រព្យ	9.0	12,857.3	142859.15%	0.0	1,626.0	0.0	122.9	0.0	0.0	0.2	2.6	0.0	11,105.6
3111 អាគារ និងសំណង់ផ្សេងៗ	11,653,746.0	5,249,544.6	45.05%	249,680.0	374,675.3	852,469.2	687,835.4	401,372.4	648,105.0	811,215.9	363,847.4	401,441.0	458,903.0
3111A ការទិញ÷ អាគារ និងសំណង់ផ្សេងៗ	11,653,749.0	5,262,401.6	45.16%	249,680.0	376,301.3	852,469.2	687,958.3	401,372.4	648,105.0	811,215.9	363,849.9	401,441.0	470,008.7
3111B ការលក់÷ អាគារ និងសំណង់ផ្សេងៗ	3.0	12,857.0	428566.79%	0.0	1,626.0	0.0	122.9	0.0	0.0	0.0	2.5	0.0	11,105.6
3112 ម៉ាស៊ីន និងសម្ភារបរិក្ខារ	333,702.2	258,352.8	77.42%	123,211.8	10,154.0	19,217.8	8,106.4	10,951.0	27,674.5	21,924.4	23,265.6	5,032.7	8,814.6
3112A ការទិញ÷ ម៉ាស៊ីន និងសម្ភារបរិក្ខារ	333,702.2	258,352.8	77.42%	123,211.8	10,154.0	19,217.8	8,106.4	10,951.0	27,674.5	21,924.4	23,265.6	5,032.7	8,814.6
3113 អចលនទ្រព្យផ្សេងៗ	-6.0	-0.3	...	0.0	0.0	0.0	0.0	0.0	0.0	-0.2	-0.1	0.0	0.0
3113B ការលក់÷ អចលនទ្រព្យផ្សេងៗ	6.0	0.3	5.33%	0.0	0.0	0.0	0.0	0.0	0.0	0.2	0.1	0.0	0.0
32 ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	244,843.0	-44,282.3	-18.09%	770,148.4	-138,649.3	-12,607.2	961,802.2	204,260.7	-925,518.7	-577,378.3	884,908.4	-345,402.1	-865,846.4
3202 រូបិយប័ណ្ណ និងប្រាក់បញ្ញើ	138,884.0	100,556.7	72.40%	770,148.4	-133,662.5	4,226.3	1,005,593.7	206,949.9	-937,502.4	-554,434.8	890,606.0	-334,421.9	-816,945.8
3204 កម្ចី	73,159.0	-148,664.6	-203.21%	0.0	-3,360.8	-16,833.5	-43,668.6	-2,689.1	-4,476.2	-23,163.5	-5,697.6	-10,980.2	-37,795.0
3205 ដើមទុន និងមូលនិធិភាគហ៊ុន	32,800.0	3,825.5	11.66%	0.0	-1,626.0	0.0	-122.9	0.0	16,460.0	220.0	0.0	0.0	-11,105.6
321 ក្នុងស្រុក	244,843.0	-44,282.3	-18.09%	770,148.4	-138,649.3	-12,607.2	961,802.2	204,260.7	-925,518.7	-577,378.3	884,908.4	-345,402.1	-865,846.4
3212 រូបិយប័ណ្ណ និងប្រាក់បញ្ញើ	138,884.0	100,556.7	72.40%	770,148.4	-133,662.5	4,226.3	1,005,593.7	206,949.9	-937,502.4	-554,434.8	890,606.0	-334,421.9	-816,945.8
3214 កម្ចី	73,159.0	-148,664.6	-203.21%	0.0	-3,360.8	-16,833.5	-43,668.6	-2,689.1	-4,476.2	-23,163.5	-5,697.6	-10,980.2	-37,795.0
3215 ដើមទុន និងមូលនិធិភាគហ៊ុន	32,800.0	3,825.5	11.66%	0.0	-1,626.0	0.0	-122.9	0.0	16,460.0	220.0	0.0	0.0	-11,105.6
33 បំណុលសុទ្ធ	4,076,991.0	2,625,819.7	64.41%	122,859.5	-63,447.8	354,402.6	448,729.9	176,486.4	312,704.6	173,959.2	1,002,860.5	-11,545.9	108,810.7
3304 កម្ចី	4,076,991.0	2,625,819.7	64.41%	122,859.5	-63,447.8	354,402.6	448,729.9	176,486.4	312,704.6	173,959.2	1,002,860.5	-11,545.9	108,810.7
332 ក្រៅស្រុក	4,076,991.0	2,625,819.7	64.41%	122,859.5	-63,447.8	354,402.6	448,729.9	176,486.4	312,704.6	173,959.2	1,002,860.5	-11,545.9	108,810.7
3324 កម្ចី	4,076,991.0	2,625,819.7	64.41%	122,859.5	-63,447.8	354,402.6	448,729.9	176,486.4	312,704.6	173,959.2	1,002,860.5	-11,545.9	108,810.7





តារាងស្ថិតិវេជ្ជបាលថ្នាក់ជាតិមិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈវេជ្ជបាល

២.៥. តារាងស្ថិតិស្តីពីតារាងខុសគ្នារវាងស្ថិតិ TOFE និងស្ថិតិ GFS

តារាងស្ថិតិវេជ្ជបាលថ្នាក់ជាតិមិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈវេជ្ជបាល	ឆ្នាំ ២០២០	អនុវត្តន៍ ២០២០	អនុវត្ត ២០២០	ប្រចាំខែ មករា	ប្រចាំខែ កុម្ភៈ	ប្រចាំខែ មីនា	ប្រចាំខែ មេសា	ប្រចាំខែ ឧសភា	ប្រចាំខែ មិថុនា	ប្រចាំខែ កក្កដា	ប្រចាំខែ សីហា	ប្រចាំខែ កញ្ញា	ប្រចាំខែ តុលា	ប្រចាំខែ វិច្ឆិកា	ប្រចាំខែ ធ្នូ
ស្ថិតិ TOFE ÷ ចំណូលក្នុងប្រទេស	24,092,665	16,665,473	69.17%	1,685,847	1,882,950	1,970,872	2,656,084	1,481,764	1,451,845	1,359,358	1,364,102	1,466,431	1,346,220	-	-
<i>ប្រក់ ÷</i>	-	1,010,180	-	79,856	79,856	79,856	89,206	79,856	92,393	79,856	90,089	79,856	259,354	-	-
អំណោយ-ទ្រទ្រង់ថវិកា	162,000	211,615	-	-	-	-	9,349	-	12,536	-	10,233	-	179,497	-	-
អំណោយ	958,277	798,564	-	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	-	-
<i>ដក ÷</i>	-	288,462	-	3,431	17,387	20,158	59,670	17,177	25,966	33,669	8,929	34,310	67,765	-	-
ការបង្វិលសងវិញនូវទន្ទឹមអាករផ្សេងៗ	150,000	116,656	-	2,956	12,029	3,013	15,655	14,105	21,321	10,132	3,105	15,521	18,819	-	-
ផលនៃឯកជនភ្ជាប់មកមូលហេតុសាធារណៈ	-	12,854	-	-	1,626	-	123	-	-	-	-	-	11,106	-	-
ផលបំណុលផ្សេងៗទៀត	-	10,284	-	474	371	312	223	383	169	373	124	7,809	46	-	-
ការឱ្យខ្ចី (ការសងវិញនូវមូលធន)	193,341	148,665	-	-	3,361	16,833	43,669	2,689	4,476	23,164	5,698	10,980	37,795	-	-
ស្ថិតិ GFS ÷ ចំណូល	24,869,592	17,387,191	69.91%	1,762,273	1,945,420	2,030,571	2,685,620	1,544,443	1,518,271	1,405,545	1,445,262	1,511,977	1,537,809
ស្ថិតិ TOFE ÷ ចំណាយសរុប	29,989,933	20,200,915	67.36%	1,118,415	2,033,021	2,400,905	2,188,426	1,531,157	2,794,445	2,167,608	1,566,446	1,869,164	2,531,330	-	-
<i>ប្រក់ ÷</i>	-	(23,141)	-	(474)	(1,997)	(312)	(346)	(383)	(169)	(373)	(126)	(7,809)	(11,151)	-	-
ផលបំណុលផ្សេងៗទៀត	-	(10,284)	-	(474)	(371)	(312)	(223)	(383)	(169)	(373)	(124)	(7,809)	(46)	-	-
ផលនៃឯកជនភ្ជាប់មកមូលហេតុសាធារណៈ	-	(12,854)	-	-	(1,626)	-	(123)	-	-	-	-	-	(11,106)	-	-
ចំណូលពីការលក់អគារជម្រះបញ្ជីសារពើភណ្ឌ	-	(3)	-	-	-	-	-	-	-	-	(3)	-	-	-	-
<i>ដក ÷</i>	-	133,336	-	2,956	12,029	3,013	15,655	14,105	37,781	10,352	3,105	15,521	18,819	-	-
ការបង្វិលសងវិញនូវទន្ទឹមអាករផ្សេងៗ	150,000	116,656	-	2,956	12,029	3,013	15,655	14,105	21,321	10,132	3,105	15,521	18,819	-	-
ការវិនិយោគ	-	16,680	-	-	-	-	-	-	16,460	220	-	-	-	-	-
ស្ថិតិ GFS ÷ ចំណាយសរុប	28,701,740	20,044,438	69.84%	1,114,984	2,018,995	2,397,581	2,172,425	1,516,668	2,756,495	2,156,883	1,563,214	1,845,834	2,501,360
ស្ថិតិ TOFE ÷ ឥណទានសរុប និងភាព/អតិរេក (I-II)	(5,897,268)	(3,535,443)	...	567,432	(150,071)	(430,033)	467,658	(49,393)	(1,342,600)	(808,250)	(202,343)	(402,732)	(1,185,110)	-	-
<i>ប្រក់ ÷</i>	-	1,010,180	-	79,856	79,856	79,856	89,206	79,856	92,393	79,856	90,089	79,856	259,354	-	-
អំណោយ-ទ្រទ្រង់ថវិកា	162,000	211,615	-	-	-	-	9,349	-	12,536	-	10,233	-	179,497	-	-
អំណោយ	958,277	798,564	-	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	-	-
<i>ដក ÷</i>	-	131,985	-	-	3,361	16,833	43,669	2,689	(11,984)	22,944	5,698	10,980	37,795	-	-
២. ចំណាយមូលធន	193,341	148,665	-	-	3,361	16,833	43,669	2,689	4,476	23,164	5,698	10,980	37,795	-	-
ការវិនិយោគ	-	(16,680)	-	-	-	-	-	-	(16,460)	(220)	-	-	-	-	-
ស្ថិតិ GFS ÷ សមតុល្យនៃការងាយឱ្យប្រាក់កម្ចី	(3,832,148)	(2,657,247)	...	647,289	(73,575)	(367,010)	513,195	27,774	(1,238,223)	(751,337)	(117,952)	(333,856)	(963,551)
ស្ថិតិ TOFE ÷ ហិរញ្ញប្បទានពីក្រៅប្រទេស	5,197,268	3,635,999	69.96%	202,716	16,409	434,259	537,936	256,343	405,097	253,816	1,092,949	68,311	368,164	-	-
<i>ដក ÷</i>	1,120,277	1,010,180	-	79,856	79,856	79,856	89,206	79,856	92,393	79,856	90,089	79,856	259,354	-	-
អំណោយ-ទ្រទ្រង់ថវិកា	162,000	211,615	-	-	-	-	9,349	-	12,536	-	10,233	-	179,497	-	-
អំណោយ	958,277	798,564	-	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	79,856	-	-
ស្ថិតិ GFS ÷ ចំណូលសុទ្ធ	4,076,991	2,625,820	64.41%	122,859	(63,448)	354,403	448,730	176,486	312,705	173,959	1,002,860	(11,546)	108,811





តារាងស៊ីតិវដ្តធានបង្កប់គ្នាភារិមិនមូលបត្រស្រុក្រិះស្ថានសាធារណៈ រដ្ឋធាន

៣. ក្រាហ្វិក



តារាងស្តីពីវដ្តជីវិតជាតិមិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈ រដ្ឋបាល

៣. ក្រាហ្វិក



៤. ឧបសម្ព័ន្ធនៃប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាលទូទៅ (១)

ឯកតា៖ លានរៀល

តារាង ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

	អនុវត្តន៍ ២០១៥	អនុវត្តន៍ ២០១៦	អនុវត្តន៍ ២០១៧	អនុវត្តន៍ ឆ្នាំ២០១៨	អនុវត្តន៍ ឆ្នាំ២០១៩ (២)	ច្បាប់ឆ្នាំ ២០២០	អនុវត្តន៍ ឆ្នាំ២០២០ រហូលដ្ឋាន (២)
	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
1 ចំណូល	14,409,681.0	16,913,324.7	19,386,751.9	23,599,112.0	29,462,238.2	27,113,288.0	12,286,776.1
11 ពន្ធ	11,468,515.3	12,800,088.3	15,192,684.4	18,560,887.3	23,821,775.8	22,879,453.0	10,563,000.8
13 អំណោយ	1,427,541.8	2,010,467.5	1,706,636.2	2,132,905.2	2,210,791.8	1,250,277.0	497,730.1
14 ចំណូលផ្សេងៗ	1,513,623.9	2,102,769.0	2,487,431.3	2,905,319.5	3,429,670.6	2,983,558.0	1,226,045.1
2 ចំណាយ	9,183,370.5	10,983,010.4	13,335,238.8	14,827,812.0	18,037,235.5	17,695,220.8	7,161,249.6
21 បន្ទុកបុគ្គលិក	4,149,137.6	5,124,588.2	6,297,239.8	7,412,913.8	8,354,682.1	9,034,534.3	4,083,500.7
22 ទំនិញ និងសេវាកម្ម	2,841,264.8	3,120,399.0	3,650,346.4	4,092,508.7	4,982,021.2	4,543,732.5	1,108,118.8
24 ការប្រាក់	222839.138	291394.9996	288,323.1	338,017.6	366,559.1	542,077.0	166,073.6
25 ឧបត្ថម្ភធន	20700.16198	82080	225,055.2	10,484.7	616,400.0	11,000.0	205,000.0
26 អំណោយ	241,010.5	281,985.0	478,589.6	93,788.2	578,258.6	554,800.4	134,795.5
27 ឧបត្ថម្ភសង្គមកិច្ច	1,122,171.7	1,195,515.0	1,376,074.8	1,540,132.0	1,689,862.6	1,833,525.6	855,078.2
28 ចំណាយផ្សេងៗ	586,246.6	887,048.2	1,019,610.0	1,339,967.1	1,449,451.9	1,175,551.0	608,682.6
GOB គុណភាពប្រតិបត្តិការរដ្ឋ	5,226,310.5	5,930,314.3	6,051,513.1	8,771,300.1	11,425,002.7	9,418,067.2	5,125,526.5
NOB គុណភាពប្រតិបត្តិការសុទ្ធ	5,226,310.5	5,930,314.3	6,051,513.1	8,771,300.1	11,425,002.7	9,418,067.2	5,125,526.5
ប្រតិបត្តិការទ្រព្យមិនមែនហិរញ្ញវត្ថុ							
31 ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសុទ្ធ	5,700,651.6	6,173,781.6	6,747,190.9	7,663,906.8	8,161,277.7	11,299,962.3	3,570,159.7
311 ទ្រព្យអចល័ត	5,688,350.2	6,149,369.2	6,742,609.7	7,526,576.9	8,096,314.0	12,656,302.6	3,567,839.1
314 ទ្រព្យសកម្មគ្មានផលិតភាព	12,301.4	24,412.4	4,581.3	137,329.9	64,963.7	18,619.5	2,320.6
2M ចំណាយសរុប	14,884,022.1	17,156,792.1	20,082,429.7	22,491,718.8	26,198,513.2	28,995,183.1	10,731,409.3
NLB សមតុល្យនៃការអោយខ្ចី/ប្រាក់កម្ចី	-474,341.1	-243,467.3	-695,677.8	1,107,393.3	3,263,725.0	-3,256,854.9	1,555,366.8
ប្រតិបត្តិការទ្រព្យហិរញ្ញវត្ថុ និង បំណុល (ហិរញ្ញប្បទាន)							
32 ទ្រព្យហិរញ្ញវត្ថុសុទ្ធ	1,719,816.4	1,833,800.9	2,800,848.2	2,693,628.9	6,154,134.3	820,218.0	1,395,530.3
321 ក្នុងប្រទេស	1,719,816.4	1,833,800.9	2,800,848.2	2,693,628.9	6,154,134.3	820,218.0	1,395,530.3
33 បំណុលសុទ្ធ	2,194,086.0	2,077,158.8	1,750,968.1	1,610,591.5	2,947,871.1	4,076,991.0	154,894.0
331 ក្នុងប្រទេស	56,180.7	322,637.9	-605,263.0	-266,244.5	464,053.6	0.0	-578,684.9
332 ក្រៅប្រទេស	2137905.351	1754520.897	2,356,231.1	1,876,835.9	2,483,817.5	4,076,991.0	733,578.9

(១) មិនរួមបញ្ចូលទិន្នន័យក្រឹត្យស្ថានសាធារណៈរដ្ឋបាល និងទិន្នន័យបេឡាជាតិសន្តិសុខសង្គម

(២) ទិន្នន័យបឋមត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០

៥. ឧបសម្ព័ន្ធស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល រដ្ឋបាលថ្នាក់ក្រោមជាតិ (១)

ឯកតា៖ លានរៀល

តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

		អនុវត្តន៍ ២០១៥	អនុវត្តន៍ ២០១៦	អនុវត្តន៍ ២០១៧	អនុវត្តន៍ ឆ្នាំ២០១៨	អនុវត្តន៍ ឆ្នាំ២០១៩ (២)	ច្បាប់ឆ្នាំ ២០២០	អនុវត្តន៍ ឆ្នាំ២០២០ រចនាសម្ព័ន្ធ (២)
		Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash	Non Cash
1	ចំណូល	1,449,977.4	1,444,774.2	1,796,172.6	2,863,180.4	3,965,649.9	3,329,964.0	1,962,573.1
11	ពន្ធ	761,372.3	755,258.1	1,009,595.3	1,586,513.4	2,113,743.0	2,086,308.0	779,268.9
13	អំណោយ	634,297.1	635,351.4	744,479.7	1,225,729.1	1,789,878.3	1,086,268.0	1,156,585.2
14	ចំណូលផ្សេងៗ	54,308.0	54,164.7	42,097.6	50,937.9	62,028.5	157,388.0	26,719.1
2	ចំណាយ	974,628.8	1,078,847.2	1,279,522.0	1,594,824.6	2,456,729.7	2,067,191.0	599,371.7
21	បន្ទុកបុគ្គលិក	225,075.1	308,999.5	343,718.4	418,454.6	500,918.1	736,168.1	258,944.9
22	ទំនិញ និងសេវាកម្ម	684,972.7	696,590.9	843,084.7	1,035,442.4	1,799,716.0	1,153,689.2	291,824.0
25	ឧបត្ថម្ភធន	4800
26	អំណោយ	42.1	42.9	37.4	9.8	7.6	68.0	0.0
27	ឧបត្ថម្ភសង្គមកិច្ច	9,708.6	11,504.4	16,358.0	16,514.1	15,536.6	21,833.2	5,519.4
28	ចំណាយផ្សេងៗ	54,830.4	61,709.5	76,323.4	124,403.7	135,751.3	155,432.5	43,083.3
GOB	តុល្យភាពប្រតិបត្តិការរដ្ឋ	475,348.6	365,927.1	516,650.6	1,268,355.8	1,508,920.2	1,262,773.0	1,363,201.4
NOB	តុល្យភាពប្រតិបត្តិការសុទ្ធ	475,348.6	365,927.1	516,650.6	1,268,355.8	1,508,920.2	1,262,773.0	1,363,201.4
	ប្រតិបត្តិការទ្រព្យមិនមែនហិរញ្ញវត្ថុ							
31	ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសុទ្ធ	313,219.4	294,622.4	304,720.5	533,916.5	645,251.3	687,479.9	219,508.5
311	ទ្រព្យអចល័ត	311,694.1	276,672.4	304,681.1	533,422.3	631,037.2	668,860.4	217,187.9
314	ទ្រព្យសកម្មគ្មានផលិតភាព	1,525.3	17,950.0	39.4	494.2	14,214.1	18,619.5	2,320.6
2M	ចំណាយសរុប	1,287,848.2	1,373,469.6	1,584,242.6	2,128,741.1	3,101,981.0	2,754,670.9	818,880.2
NLB	សមតុល្យនៃការអោយខ្ចី/ប្រាក់កម្ចី	162,129.2	71,304.7	211,930.1	734,439.3	863,668.9	575,293.1	1,143,692.9
	ប្រតិបត្តិការទ្រព្យហិរញ្ញវត្ថុ និង បំណុល (ហិរញ្ញប្បទាន)							
32	ទ្រព្យហិរញ្ញវត្ថុសុទ្ធ	271,748.2	52,119.5	333,478.0	848,034.8	1,327,722.5	575,375.0	252,026.3
321	ក្នុងប្រទេស	271,748.2	52,119.5	333,478.0	848,034.8	1,327,722.5	575,375.0	252,026.3
33	បំណុលសុទ្ធ	109,619.0	-19,183.6	121,548.0	113,596.0	464,053.6	...	-578,684.9
331	ក្នុងប្រទេស	109,619.0	-19,183.6	121,548.0	113,596.0	464,053.6	...	-578,684.9

(១) ស្ថិតិសមាសរវាងរដ្ឋបាលថ្នាក់ក្រោមជាតិទាំង ៣ កម្រិត (រួមមានរដ្ឋបាលរាជធានី/ខេត្ត, រដ្ឋបាលក្រុង/ស្រុក/ខណ្ឌ, និងរដ្ឋបាលឃុំ/សង្កាត់)

(២) ទិន្នន័យបឋមគិតត្រឹមថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០

៦. សេចក្តីសង្ខេបស្តីអំពី “ក្របខ័ណ្ឌប្រព័ន្ធស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល”

អនុលោមទៅតាម Government Finance Statistics Manual (GFSM2014)

១. តារាងប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល

១.១. របាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាល ជារបាយការណ៍មួយដែលបង្ហាញយ៉ាងលម្អិតតាមរយៈប្រតិបត្តិការសំខាន់ៗ ដូចជា៖ ចំណូល, ចំណាយ, វិនិយោគសុទ្ធលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ, វិនិយោគសុទ្ធលើទ្រព្យសកម្មហិរញ្ញវត្ថុ, និងបំណុលសុទ្ធ។ ផ្នែកលើក្របខ័ណ្ឌស្តង់ដារស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាលនេះ **ចំណូល** គឺជាប្រតិបត្តិការ (transaction) ដែលធ្វើឱ្យតម្លៃសុទ្ធនៃទ្រព្យសកម្ម (net worth) កើនឡើង។ **វិធានចំណាយ** គឺជាប្រតិបត្តិការ (transactions) ដែលធ្វើឱ្យតម្លៃសុទ្ធនៃទ្រព្យសកម្មថយចុះ។ **ការវិនិយោគសុទ្ធលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ** គឺជាលទ្ធផលនៃអចលនទ្រព្យ (fixed assets) ឬកសិដ្ឋានសុទ្ធ, ទ្រព្យមានតម្លៃសុទ្ធ និងទ្រព្យគ្មានផលិតភាពសុទ្ធ (non-produce assets) ។

១.២. នៅក្នុងរបាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាលមានតុល្យភាពចំនួន ០២ ដែលជាធាតុដ៏សំខាន់ក្នុងកិច្ចការវិភាគ។ តុល្យភាពទី១ គឺជាផលសងនៃចំណូល និងចំណាយ ដែលហៅថា **តុល្យភាពប្រតិបត្តិការសុទ្ធ** និងតុល្យភាពទី២ គឺជាផលសងនៃតុល្យភាពប្រតិបត្តិការសុទ្ធ និងការវិនិយោគលើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុសុទ្ធ ដែលហៅថា **សមតុល្យនៃការផ្តល់កម្ចី ឬការទទួលកម្ចី**។ តុល្យភាពទី២នេះ ក៏អាចបង្ហាញតាមរយៈផលសងនៃការវិនិយោគសុទ្ធលើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលសុទ្ធ។

១.៣. តុល្យភាពប្រតិបត្តិការសុទ្ធ ទិន្នន័យតុល្យភាពនេះអាចយកទៅប្រៀបធៀបជាមួយគណនីជាតិសាមរយៈការបូកបញ្ចូលគ្នានៃការសន្សំនិងមូលនិធិផ្ទេរដែលត្រូវទទួល។ **តុល្យភាពប្រតិបត្តិការសុទ្ធ** នៅទីនេះមិនបានរាប់បញ្ចូលចំណេញ ឬខាតដែលកើតចេញពីការប្រែប្រួលថ្លៃ (change in price level) និងការប្រែប្រួលជាបរិមាណ (other change in the volume) ទ្រព្យសកម្មឬបំណុលឡើយ។ គោលនយោបាយរបស់រដ្ឋាភិបាលមានឥទ្ធិពលផ្ទាល់លើប្រតិបត្តិការដែលធ្វើឱ្យតម្លៃសុទ្ធនៃទ្រព្យប្រែប្រួលព្រោះតែរដ្ឋាភិបាលជាអ្នកគ្រប់គ្រងដោយផ្ទាល់លើសេចក្តីសម្រេចចិត្តចំពោះគ្រប់ប្រតិបត្តិការទាំងអស់។ ចំណេញ ឬខាតចេញពីការប្រែប្រួលតម្លៃសុទ្ធនៃទ្រព្យសកម្ម ឬបំណុល (ប្រែប្រួលថ្លៃទីផ្សារ) និងការប្រែប្រួលជាបរិមាណ (ដោយសារព្រឹត្តិការណ៍ណាមួយ) គឺមិនស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់រដ្ឋាភិបាលឡើយ តែរដ្ឋាភិបាលអាចមានយន្តការ ឬគោលនយោបាយដើម្បីកាត់បន្ថយផលប៉ះពាល់ដែលកើតចេញពីការប្រែប្រួលខាងលើឱ្យស្ថិតក្នុងកម្រិតអប្បបរមា។

១.៤. សមតុល្យនៃការផ្តល់កម្ចី ឬការទទួលកម្ចី ដែលបង្ហាញឱ្យឃើញពីការប្រើប្រាស់ (វិនិយោគ) ធនធានហិរញ្ញវត្ថុសម្រាប់សេដ្ឋកិច្ចក្នុងប្រទេស ឬក្រៅប្រទេស (ការឱ្យខ្ចី) ឬបង្ហាញឱ្យឃើញពីការទាញយកអត្ថប្រយោជន៍ប្រភពហិរញ្ញប្បទានពីវិស័យខាងក្រៅទាំងសេដ្ឋកិច្ចក្នុងប្រទេស ឬក្រៅប្រទេស (ប្រាក់កម្ចី)។ តុល្យភាពនេះជាសូចនាករមួយដែលបង្ហាញឱ្យឃើញពីឥទ្ធិពលនៃសកម្មភាពហិរញ្ញវត្ថុរបស់រដ្ឋាភិបាលទៅលើសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស។

១.៥. តុល្យភាពប្រតិបត្តិការដុល មានភាពខុសគ្នាពីតុល្យភាពប្រតិបត្តិការសុទ្ធនៅត្រង់ថាតុល្យភាពប្រតិបត្តិការដុលមិនបានរួមបញ្ចូលនូវចំណាយលើការប្រើប្រាស់ (ឬរំលោះ) ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុឡើយ។ ប្រសិនបើតុល្យភាពប្រតិបត្តិការដុលធំជាងតុល្យភាពប្រតិបត្តិការសុទ្ធនេះមានន័យថាចំណាយលើការប្រើប្រាស់លើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុត្រូវបានកាត់ត្រា។

១.៦. ចំណាយសរុប (expenditure) គឺជាលទ្ធផលដែលបានមកពីចំណាយ (expenses) និងវិនិយោគ (ការទិញ/ដោះដូរ) លើទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ។ ចំណាយសរុបនេះបានរួមបញ្ចូលទាំងចំណាយលើការប្រើប្រាស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ មានភាពសមស្របសម្រាប់ការប្រៀបធៀបជាមួយបណ្តាប្រទេសផ្សេងៗ បើទោះបីជាការវាយតម្លៃចំណាយរំលោះនៅមិនទាន់ មានសង្គតិភាពនៅឡើយក៏ដោយ។

១.៧. ចំណូល គឺជាប្រតិបត្តិការ (transaction) ដែលធ្វើឱ្យតម្លៃសុទ្ធនៃទ្រព្យកើនឡើង។ ធាតុសំខាន់ៗនៃចំណូលរួមមាន៖ ចំណូលពន្ធ (១១), ចំណូលពីការចូលរួមសង្គម (១២), ចំណូលពីអំណោយ (១៣), និងចំណូលផ្សេងៗ (១៤)។ ចំណូលដែល បានមកពីការលក់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលប្រើប្រាស់រួច (ជម្រះបញ្ជី) មិនត្រូវបានទទួលស្គាល់ជាចំណូលឡើយ ពិព្រោះ វាមិនបានធ្វើឱ្យមានការប្រែប្រួលតម្លៃសុទ្ធនៃទ្រព្យសកម្មនោះទេ។ អ្វីដែលប្រែប្រួលចេញពីប្រតិបត្តិការនេះគឺ ការប្រែប្រួល សមាសធាតុដែលមាននៅក្នុងតារាងតុល្យភាពតែប៉ុណ្ណោះ ពោលគឺទ្រព្យសកម្មមួយថយចុះ (ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ) ហើយទ្រព្យសកម្មផ្សេងកើនឡើង (សាច់ប្រាក់)។ ដូចគ្នាដែរសម្រាប់ប្រាក់កម្ចីដែលទទួលបានឬការសងបំណុលដែលគេជំពាក់ ក៏មិនត្រូវបានចាត់ទុកជាចំណូលដែរ។

១.៨. ចំណាយ គឺជាប្រតិបត្តិការ (transaction) ដែលធ្វើឱ្យតម្លៃសុទ្ធនៃទ្រព្យថយចុះ។ ធាតុសំខាន់ៗនៃចំណាយរួមមាន៖ ចំណាយប្រាក់បៀវត្ស និងលាភការ (២១), ចំណាយការប្រើប្រាស់ទំនិញ និងសេវាកម្ម (២២), ចំណាយលើការប្រាក់ (២៤), ចំណាយលើការឧបត្ថម្ភធន (២៥), ចំណាយលើអំណោយ (២៦) ចំណាយលើឧបត្ថម្ភសង្គមកិច្ច (២៧), និងចំណាយផ្សេងៗ (២៨)។ មិនត្រឹមតែប៉ុណ្ណោះ ចំណាយក៏ត្រូវបានធ្វើចំណាត់ថ្នាក់ទៅតាមមុខងាររបស់រដ្ឋាភិបាលផងដែរដូចជា៖ ចំណាយលើ សុខភាព ឬកិច្ចការពារសង្គមជាដើម។ ការទិញ ឬដោះដូរទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ មិនត្រូវបានចាត់ទុកជាចំណាយឡើយ ពីព្រោះវាមិនបានធ្វើឱ្យមានការប្រែប្រួលតម្លៃសុទ្ធនៃទ្រព្យឡើយ។ ការប្រែប្រួលកើតចេញពីប្រតិបត្តិការខាងលើនេះគឺការប្រែប្រួល សមាសធាតុដែលមាននៅក្នុងតារាងតុល្យភាពតែប៉ុណ្ណោះ។ ដូចគ្នាដែរសម្រាប់ប្រាក់កម្ចីដែលបានសងក៏មិនត្រូវបានចាត់ទុក ជាចំណាយដែរ។

១.៩. ផ្នែកទី៣នៃរបាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាលនេះគឺជា ប្រតិបត្តិការហិរញ្ញវត្ថុ ទាំងឡាយដែលធ្វើឱ្យមាន បម្រែបម្រួលទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល។ ប្រតិបត្តិការហិរញ្ញវត្ថុត្រូវបានធ្វើចំណាត់ថ្នាក់ដោយផ្អែកលើដៃគូ (counterpart) ដែលបានជំពាក់ (ទាំងក្នុង និងក្រៅប្រទេស) ទាំងក្នុងទ្រព្យសកម្ម និងបំណុល។

១.១០. បន្ថែមលើចំណាត់ថ្នាក់ខាងលើ ប្រតិបត្តិការទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលក៏ត្រូវបានធ្វើចំណាត់ថ្នាក់ដោយផ្អែកលើ ប្រភេទឧបករណ៍ហិរញ្ញវត្ថុដែលមានដូចជា៖ រូបិយវត្ថុ មាស និងអេសឌីអា, រូបិយប័ណ្ណ និងប្រាក់បញ្ញើ, មូលបត្របំណុល, កម្ចី, ដើមទុន និងមូលនិធិភាគហ៊ុន, ធានារ៉ាប់រង សោធន និងកញ្ចប់ធានារ៉ាប់រង, ដើរវេទិកាហិរញ្ញវត្ថុ និងភាគហ៊ុនបុគ្គលិក, គណនីត្រូវទទួល/ត្រូវសងផ្សេងៗ។ មិនត្រឹមតែប៉ុណ្ណោះប្រតិបត្តិការទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលក៏ត្រូវបានធ្វើចំណាត់ ថ្នាក់ដោយផ្អែកលើវិស័យដែលជាដៃគូបដិភាគនៃឧបករណ៍ហិរញ្ញវត្ថុដូចជា៖ សាធារណៈហិរញ្ញវត្ថុ, សាធារណៈមិនមែនហិរញ្ញវត្ថុ, គេហកិច្ច (household) និងស្ថាប័នមិនស្វែងរកប្រាក់ចំណេញ។

១.១១. មធ្យោបាយម្យ៉ាងទៀតនៃការធ្វើចំណាត់ថ្នាក់ប្រតិបត្តិការទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុល គឺដោយផ្អែកលើការកើនឡើង ថ្មី ឬក៏ការជម្រះចេញ ដែលបម្រើឱ្យគោលដៅនយោបាយ ឬក៏ផ្អែកលើការគ្រប់គ្រងសន្តិសុខភាព។ ភាពខុសគ្នានោះនៅត្រង់ ថាវាមិនត្រូវបានរាប់បញ្ចូលក្នុងរបាយការណ៍ប្រតិបត្តិការហិរញ្ញវត្ថុរដ្ឋាភិបាលទេ តែវាត្រូវប្រើសម្រាប់កំណត់តុល្យភាពសារពើពន្ធ។

១.១២. គោលនយោបាយសាធារណៈដែលទាក់ទងទៅនឹងទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលអាចត្រូវបានលើកមកគិតគូរក្នុងហេតុផលផ្សេងៗ ដូចជាការជម្រុញឧស្សាហកម្មថ្មី, ជួយសង្គ្រោះសាធារណៈ; ឬក៏ជួយអាជីវកម្មណាមួយដើម្បីឱ្យមានភាពសម្បូរបែបក្នុងសេដ្ឋកិច្ច។ ប្រតិបត្តិការទាំងនេះអាចមានទម្រង់ផ្សេងៗគ្នាដូចជា៖ កម្ចី, មូលបត្រដើមទុន ឬមូលបត្របំណុលជាដើម។ ជាមួយគ្នានេះដែរ ប្រតិបត្តិការខាងលើក៏អាចមានផងដែរក្នុងទម្រង់ជាសម្បទាន។

១.១៣. ប្រតិបត្តិការទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗទៀត គឺត្រូវបានសន្មត់ថាជាការគ្រប់គ្រងសន្តិសុខភាពឬក៏គោលបំណងផ្សេងដែលនេះបង្ហាញថាទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគ្រប់គ្រងដោយបានទាញយកផលប្រយោជន៍ស្របតាមអត្រាទីផ្សារ ព្រមទាំងធានាបាននូវមូលនិធិគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃ ឬគ្រប់គ្រាន់ជាមួយតម្រូវការសង្គមនៅពេលខាងមុខដូចជាមូលនិធិពិសេសរបស់រដ្ឋាភិបាលជាដើម។

ចំណាំ

តារាងស្ថិតិឆ្នាំ ២០២០

វិធីសាស្ត្រស្ថិតិ គោលការណ៍ណែនាំឆ្នាំ២០១៤ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល

ឯកតា : លានរៀល

វិសាលភាពស្ថិតិ : រដ្ឋាភិបាលទូទៅ (មិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈរដ្ឋបាល និងមេឡាជាតិសន្តិសុខសង្គម)

កម្រិតរដ្ឋាភិបាល : រដ្ឋបាលថ្នាក់ជាតិមិនរួមបញ្ចូលគ្រឹះស្ថានសាធារណៈរដ្ឋបាល (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០)

កម្រិតរដ្ឋាភិបាល : រដ្ឋាភិបាលទូទៅ (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០)

កម្រិតរដ្ឋាភិបាល : រដ្ឋបាលថ្នាក់ក្រោមជាតិ (ធ្វើបច្ចុប្បន្នភាពនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០)

Reference: Government Finance Statistics Manual 2014 (GFSM 2014)